



ការពារខ្លួនយើង និងអ្នកដទៃ


ធ្វើជាអ្នកប្រយុទ្ធនឹងកូវីដ-១៩




១.
ខ្ជប់មាត់ និងច្រមុះនៅពេល
អ្នកក្អក ឬកណ្តាស់ ដោយប្រើក្រម៉ា
ឬកែងដៃ ឬក្រដាសអនាម័យ
និងពាក់ម៉ាស់ពេលចាំបាច់



២.
រក្សាគម្លាតសុវត្ថិភាព
១.៥ម៉ែត្រពីគ្នា



៣.
ជៀសវាងប៉ះពាល់
ភ្នែក ច្រមុះ ឬមាត់



៤.
លាងដៃជាមួយសាប៊ូ
យ៉ាងហោច ៤០វិនាទី

សម្រាប់ព័ត៌មានបន្ថែម
សូមទូរសព្ទទៅកាន់

១១៥
ដោយឥតគិតថ្លៃ



USAID
ជំនួយពីពលរដ្ឋអាមេរិក

